

ការណែនាំចាប់ផ្តើមរបស់សម្រាប់អ្នកថែទាំដោយប្រើកម្មវិធីទូរសព្ទ **evvie**
បានធ្វើបច្ចុប្បន្នភាពខែមេសា ឆ្នាំ 2022

ខាងក្រោមនេះគឺជាការណែនាំក្នុងការដំឡើងកម្មវិធីឧបករណ៍ចល័ត **evvie**
នៅលើឧបករណ៍របស់អ្នក។

ជំហាន	Apple (iPad និង iPhone)	Android (ថេប៊ែត និងទូរសព្ទ)
1. បើកកម្មវិធី App Store នៅលើឧបករណ៍របស់អ្នក។		
2. ចុចរូបតំណាងស្វែងរក ឬប្រអប់ស្វែងរក។		
3. វាយ evvie នៅក្នុងប្រអប់ស្វែងរក។		
4. Apple: ចុចស្វែងរក Android: ចុចពាក្យ evvie ដែលបង្ហាញខាងក្រោមប្រអប់ស្វែងរក។		
5. ស្វែងរកកម្មវិធី Evvie នៅក្នុងលទ្ធផលស្វែងរក។ រកមើលរូបតំណាង "[A]"។		
6. ចុច "Get" (ទទួល) ឬ "Install" (ដំឡើង) ។		
7. នៅពេលការទាញយកបានបញ្ចប់ សូមរកមើលរូបតំណាងកម្មវិធីនៅលើឧបករណ៍របស់អ្នក។ ចុចលើរូបតំណាងដើម្បីបើកដំណើរការកម្មវិធី។		